



បន្ថែមសន្យារ៉ាប់រងផលិតផលធានារ៉ាប់រងបន្ថែម

AIA ACCIDENTCARE RIDER

តារាងមាតិកា

I. និយមន័យ	1
II. កម្មវត្ថុធានារ៉ាប់រង	3
III. វិសាលភាពធានារ៉ាប់រង	3
IV. អត្ថប្រយោជន៍ធានារ៉ាប់រង	4
V. ការបង់បុព្វលាភធានារ៉ាប់រង	6
VI. ករណីមិនធានា	7
VII. ទីតាំងកម្មវិធីនៃការធានា	8
VIII. លក្ខណៈសម្បត្តិរបស់អ្នកទទួលបាន	9
IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង	9
X. ការបន្តកិច្ចសន្យាធានារ៉ាប់រង	9
XI. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង	9
XII. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង	10
1. លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង	10
2. នីតិវិធីនៃការផ្តល់ព័ត៌មាន	10
3. ឯកសារចាំបាច់ ឬភស្តុតាងបញ្ជាក់	10
4. រយៈពេលនៃការទូទាត់សំណង	10
5. នីតិវិធីក្នុងការទូទាត់សំណង	11
XIV. ការរក្សាការព័ត៌មានសម្ងាត់	11
XV. ការផ្សះផ្សាវិវាទ	11
XVI. ជ័យលាភអន្តរាគមន៍	11



ផលិតផលធានារ៉ាប់រងបន្ថែម AIA AccidentCare (តទៅហៅថា “ផលិតផលធានារ៉ាប់រងបន្ថែម”) នេះត្រូវភ្ជាប់ជាមួយនឹងផលិតផលធានារ៉ាប់រងមូលដ្ឋានដូចដែលបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។ ផលិតផលធានារ៉ាប់រងបន្ថែមនេះត្រូវភ្ជាប់និងអានជាផ្នែកមួយនៃបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងមូលដ្ឋាន។ ក្នុងករណីមានភាពមិនស៊ីសង្វាក់គ្នារវាង ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងមូលដ្ឋាន និងបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម នោះ ខ និងលក្ខខណ្ឌនៃផលិតផលធានារ៉ាប់រងបន្ថែមត្រូវយកជាគោល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

I. និយមន័យ

ពាក្យ និងឃ្លាខាងក្រោមនេះនឹងត្រូវបានកំណត់អត្ថន័យសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ ពាក្យ និងឃ្លា ដែលបានប្រើប្រាស់ក្នុងផលិតផលធានារ៉ាប់រងបន្ថែមនេះ ប៉ុន្តែមិនត្រូវបានកំណត់ខាងក្រោម ត្រូវអនុលោមតាមអត្ថន័យដែលបានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងមូលដ្ឋាន។

1. **គ្រោះថ្នាក់ចៃដន្យ៖** សំដៅលើហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ហើយជាមូលហេតុតែមួយគត់ដែលបង្កឱ្យមានរបួសរាងកាយនេះ។
2. **របួសរាងកាយ ឬ របួស៖** សំដៅលើ លក្ខណៈមិនប្រក្រតីនៃរាងកាយដែលកើតមានឡើងក្នុងកំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងបានកើតឡើងដោយផ្ទាល់ និងដាច់ដោយឡែកពីមូលហេតុទាំងឡាយដូចជា ដោយអំពើហិង្សា ពីខាងក្រៅ អាចមើលឃើញ និងដោយចៃដន្យតែប៉ុណ្ណោះ ហើយមិនមែនបណ្តាលមកពីជំងឺឬមេរោគណាមួយឡើយ។
3. **ការអនុញ្ញាតចេញពីមន្ទីរពេទ្យ៖** មានន័យថាសមាជិកអ្នកត្រូវបានធានារ៉ាប់រងចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការបំពេញគ្រប់លក្ខខណ្ឌព្យាបាលក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់ការសម្រាកក្នុងមន្ទីរពេទ្យ និងការទូទាត់ថ្លៃចំណាយដែលនៅសល់ ដោយមិនតម្រូវឱ្យសមាជិកអ្នកត្រូវបានធានារ៉ាប់រង ត្រូវសម្រាកក្នុងមន្ទីរពេទ្យទៀតនោះទេ។
4. **មន្ទីរពេទ្យ៖** ស្ថាប័នវេជ្ជសាស្ត្រដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ជាមន្ទីរពេទ្យព្យាបាលជំងឺ ឬមន្ទីរពេទ្យរៀនកាត់ក្រោមច្បាប់នៃប្រទេសដែលមន្ទីរពេទ្យនោះតាំងនៅ ហើយដែលទទួលស្គាល់ដោយក្រុមហ៊ុនថាជាមន្ទីរពេទ្យដែលអាចផ្តល់ការព្យាបាលក្នុងតម្លៃសមហេតុផល។
5. **សម្រាកនៅក្នុងមន្ទីរពេទ្យ ឬ ការចូលសម្រាកនៅក្នុងមន្ទីរពេទ្យ៖** ការចុះឈ្មោះចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មិនតិចជាង 6 (ប្រាំមួយ) ម៉ោងជាប់គ្នា តាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញឯកទេស ឬវេជ្ជបណ្ឌិតជំងឺទូទៅ ឬអ្នកជំនាញ ហើយបានបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មុនពេលសមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលបានការអនុញ្ញាតចេញពីមន្ទីរពេទ្យ។ ការចូលសម្រាកនៅក្នុងមន្ទីរពេទ្យត្រូវមានជាភស្តុតាងបញ្ជាក់ពីតម្លៃបន្ទប់គ្រែ និងអាហារដែលត្រូវបានគិតថ្លៃដោយមន្ទីរពេទ្យ។
6. **ការបាត់បង់៖** ការកាត់ដាច់ទាំងស្រុង ឬការបាត់បង់ជាអចិន្ត្រៃយ៍នៃសរីរាង្គណាមួយ។
7. **ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺ៖** មានន័យថាការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃការស្តាប់លឺ ដែលការបាត់បង់នេះមានកម្រិតហួសពី 80 (ប៉ែតសិប) ដេស៊ីបែល ចំពោះគ្រប់ប្រេកង់នៃការស្តាប់លឺនៃត្រចៀកទាំងសងខាងឬម្ខាង។ ភស្តុតាងតាមផ្នែកវេជ្ជសាស្ត្រក្នុងទម្រង់នៃការធ្វើតេស្តការស្តាប់លឺ និងកម្រិតសម្លេងដែលអាចស្តាប់លឺ ត្រូវផ្តល់ជូន និងបញ្ជាក់ដោយវេជ្ជបណ្ឌិតជំនាញខាងផ្នែកត្រចៀក ព្រះមុះ និងបំពង់ក (ENT) ដែលក្រុមហ៊ុនទទួលស្គាល់។



8. **ការបាត់បង់ភ្នែក៖** មានន័យថាការបាត់បង់ផ្នែកអវៈយវៈនៃភ្នែក។
9. **ការបាត់បង់សមត្ថភាពក្នុងការនិយាយ៖** មានន័យថាការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃសមត្ថភាពក្នុងការនិយាយ ដោយតម្រូវឱ្យអនុវត្តរយៈពេលវាយតម្លៃចំនួន 6 (ប្រាំមួយ) ខែ។ ភស្តុតាងតាមផ្នែកវេជ្ជសាស្ត្រដែលបង្ហាញអំពីបញ្ហាបំពង់សម្លេងដើម្បីបញ្ជាក់ពីពិការភាពនេះ ត្រូវផ្តល់ជូនដោយវេជ្ជបណ្ឌិតជំនាញខាងផ្នែកត្រចៀក ច្រមុះ និងបំពង់ក (ENT) ដែលក្រុមហ៊ុនទទួលស្គាល់។
10. **ការបាត់បង់សមត្ថភាពក្នុងការមើលឃើញ៖** មានន័យថាការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃសមត្ថភាពក្នុងការមើលឃើញនៃភ្នែកម្ខាងឬទាំងសងខាងដែលជាលទ្ធផលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ដែលការបាត់បង់នេះមានកម្រិតដែលសូម្បីតែនៅពេលធ្វើតេស្តដោយប្រើឧបករណ៍ជំនួយការមើលឃើញ ការមើលឃើញត្រូវបានវាស់នៅ 3/60 (បី/ហុកសិប) ឬអាក្រក់ជាងនេះនៅក្នុងភ្នែកម្ខាង ឬទាំងសងខាងដោយប្រើតារាងភ្នែក Snellen ឬការធ្វើតេស្តសមមូល ឬចំនុចមើលឃើញនូវ 20 (ម្ភៃ) ដឺក្រេ ឬតិចជាងនេះក្នុងភ្នែកម្ខាងឬភ្នែកទាំងសងខាង។ ភាពពិការភ្នែកត្រូវតែបញ្ជាក់ដោយគ្រូពេទ្យភ្នែក។ ភាពពិការភ្នែកត្រូវតែមិនអាចកែសម្រួលបានដោយនីតិវិធីការវះកាត់ ការផ្សំ ឬមធ្យោបាយណាផ្សេងទៀតឡើយ។
11. **ភាពចាំបាច់ក្នុងការព្យាបាល៖** មានន័យថាការព្យាបាល សេវាកម្ម ឬដំណើរការដែលវេជ្ជបណ្ឌិតជំនាញឯកទេសគិតថាសាកសម ស្របនឹងរោគវិនិច្ឆ័យ និងបទដ្ឋានទូទៅ។
12. **វេជ្ជបណ្ឌិតជំនាញឯកទេស៖** សំដៅដល់បុគ្គល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការព្យាបាលតាមវេជ្ជសាស្ត្របស្ចិមប្រទេស ដែលត្រូវបានចុះបញ្ជីការជាមួយគណកម្មការវេជ្ជសាស្ត្រក្នុងប្រទេសដែលគាត់ផ្តល់សេវាវេជ្ជសាស្ត្រ ឬវះកាត់នោះ និងជាអ្នកដែលប្រកបវិជ្ជាជីវៈក្នុងទំហំវិសាលភាពនៃអាជ្ញាបណ្ណ និងការបណ្តុះបណ្តាលក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ ប៉ុន្តែមិនរាប់បញ្ចូលខ្លួនអ្នក សមាជិកអ្នកត្រូវបានធានារ៉ាប់រង ប្តី ឬប្រពន្ធ ឬក្រុមគ្រួសាររបស់បុគ្គលទាំងនោះ។
13. **វេជ្ជបណ្ឌិតជំនាញទូទៅ៖** មានន័យថាវេជ្ជបណ្ឌិតជំនាញឯកទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈពេទ្យតាមបែបបស្ចិមប្រទេស និងអ្នកដែលប្រកបវិជ្ជាជីវៈក្នុងទំហំវិសាលភាពនៃអាជ្ញាបណ្ណរបស់ខ្លួន និងបានទទួលការបណ្តុះបណ្តាលក្នុងទីតាំងភូមិសាស្ត្រនៃការធានា ប៉ុន្តែមិនរាប់បញ្ចូលខ្លួនអ្នកសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬក្រុមគ្រួសាររបស់បុគ្គលទាំងនោះ។
14. **សមហេតុផល៖** នឹងមិនមានការផ្តល់ជូនសម្រាប់ការចំណាយលើការស្នាក់នៅដែលលើសពីកម្រិតទូទៅបើធៀបទៅនឹងអ្នកផ្តល់សេវាដទៃទៀតក្នុងតំបន់ដែលផ្តល់ការព្យាបាល សេវាកម្ម ឬការផ្គត់ផ្គង់ដូចគ្នា ឬប្រហែលគ្នាសម្រាប់រហូសដូចគ្នា។ ក្រុមហ៊ុននឹងកំណត់កម្រិតនោះ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ករណីស្រដៀងគ្នា និងសម្រង់តម្លៃដែលក្រុមហ៊ុនទទួលបានពីមន្ទីរពេទ្យដែលមានស្តង់ដារស្រដៀងគ្នាក្នុងតំបន់។
15. **ការព្យាបាល៖** ការវះកាត់ ដំណើរការផ្នែកវេជ្ជសាស្ត្រ ឬ ដំណើរការផ្សេងៗនៃផ្នែកវេជ្ជសាស្ត្រ ក្នុងគោលបំណងនៃការព្យាបាល ឬបន្ថយអាការៈ ក្នុងពេលវេលាដ៏សមហេតុផលមួយ នៃស្ថានភាពសុខភាពដែលមានលក្ខខណ្ឌគ្រប់គ្រាន់មួយ។
16. **ពិការភាពជាអចិន្ត្រៃយ៍៖** ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃសមត្ថភាពប្រើប្រាស់របស់អវៈយវៈដូចជាជើង ឬដៃទាំងសងខាង ត្រូវមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវយ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្ត។ លើសពីនេះទៀត ឧបទ្វីបហេតុនោះត្រូវកើតឡើងក្រោយពេលសមាជិកអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 18 (ដប់ប្រាំបី) ឆ្នាំ ហើយដែលស្ថានភាពពិការនេះមានរយៈពេលយ៉ាងហោចណាស់ 6 (ប្រាំមួយ) ខែ។



II. កម្មវត្ថុធានារ៉ាប់រង

ផលិតផលធានារ៉ាប់រងបន្ថែមនេះមានកម្មវត្ថុនៃការធានាលើអាយុជីវិត និងរូបរាងកាយ។

III. វិសាលភាពធានារ៉ាប់រង

1. អត្ថប្រយោជន៍លើមរណភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ ក្នុងកំឡុងពេល 180 (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ នៅពេលដែលផលិតផលធានារ៉ាប់រងបន្ថែមនេះ នៅមានសុពលភាព ក្រុមហ៊ុននឹងផ្តល់ជូនឱ្យអ្នកទាមទារសំណងនូវទឹកប្រាក់ធានារ៉ាប់រងដែលបានកំណត់ក្នុង វិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ដោយផ្អែកទៅតាម ខ លក្ខខណ្ឌ និងករណីមិនធានានៃផលិតផល ធានារ៉ាប់រងបន្ថែមនេះ ដកអត្ថប្រយោជន៍ដែលបានផ្តល់ជូនក្នុងករណីពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ ទៅកាន់សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះ យោងតាម ខ និងលក្ខខណ្ឌនៃផលិតផលធានារ៉ាប់រងបន្ថែម នេះ។

2. អត្ថប្រយោជន៍លើពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលរងគ្រោះដែលកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ ជាមូលហេតុ ដោយផ្ទាល់ និងតែមួយគត់ដែលបណ្តាលឱ្យមានពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ ដូចដែលបានកំណត់ ក្នុងប្រការ IV.2 ខាងក្រោម ក្នុងកំឡុងពេល 180 (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ ក្រុម ហ៊ុននឹងផ្តល់ជូនឱ្យអ្នកទាមទារសំណងនូវទឹកប្រាក់ធានារ៉ាប់រងដែលបានកំណត់លើវិញ្ញាបនបត្រធានារ៉ាប់រង និង បញ្ជីសមាជិក ដោយផ្អែកទៅតាម ខ លក្ខខណ្ឌ និងករណីមិនធានានៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ចំនួនទឹកប្រាក់សរុបអតិបរមានៃបង់ជូននៅក្រោមអត្ថប្រយោជន៍នេះ មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃទឹកប្រាក់ធានារ៉ាប់រងដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិកសម្រាប់អត្ថប្រយោជន៍នេះ។ ក្នុងករណីដែលចំនួនទឹកប្រាក់ធានារ៉ាប់រងសរុប 100% (មួយរយភាគរយ) ត្រូវបានបង់រួច អត្ថប្រយោជន៍ទាំងអស់នៅ ក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

ប្រសិនបើមានករណីពិការភាពដោយគ្រោះថ្នាក់ចៃដន្យច្រើនកើតឡើងដោយសារគ្រោះថ្នាក់តែ 1 (មួយ) ក្រុមហ៊ុន នឹងបង់ជូននូវពិការភាពដោយគ្រោះថ្នាក់ចៃដន្យណាមួយដែលមានទឹកប្រាក់ធានារ៉ាប់រងខ្ពស់ជាងគេ។

3. អត្ថប្រយោជន៍លើការព្យាបាលដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ហើយតម្រូវឱ្យមានការ ព្យាបាលពីវេជ្ជបណ្ឌិតជំងឺទូទៅ ឬវេជ្ជបណ្ឌិតជំនាញឯកទេស ឬតម្រូវឱ្យមានការព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬ ដោយគិលានុបដ្ឋាយិកាដែលមានអាជ្ញាបណ្ណ ក្នុងកំឡុងពេលដែលផលិតផលធានារ៉ាប់រងបន្ថែមនេះនៅមានសុ ពលភាព ក្រុមហ៊ុននឹងចេញថ្លៃចំណាយសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងដែលកើតឡើងក្នុងរយៈពេល 52 (ហាសិបពីរ) សប្តាហ៍បន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់សម្រាប់ការព្យាបាល ថ្លៃចំណាយដែលពាក់ព័ន្ធនឹងការ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងសេវាថែទាំរបស់គិលានុបដ្ឋាយិកា ប៉ុន្តែមិនត្រូវលើសពីចំនួនទឹកប្រាក់ធានា



រ៉ាប់រងដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ដោយផ្អែកទៅតាម ខ លក្ខខណ្ឌ និងករណី មិនធានានៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ប្រសិនបើសមាជិកអ្នកត្រូវបានធានារ៉ាប់រងបានទូទាត់ប្រាក់ត្រលប់មកវិញពីរបបសន្តិសុខសង្គម (ប.ស.ស) ឬ អត្ថប្រយោជន៍ផ្សេងទៀត ឬធានារ៉ាប់រងផ្សេងទៀតរួចហើយ ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះតែថ្លៃព្យាបាលដែល មិនទាន់បានទូទាត់ប៉ុណ្ណោះ។

IV. អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ រួមមាន៖

លរ.	ប្រភេទនៃការការពារ	ទឹកប្រាក់ធានារ៉ាប់រង
1.	អត្ថប្រយោជន៍លើមរណភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
2.	អត្ថប្រយោជន៍លើពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ជើង ឬដៃទាំងសងខាង	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់សមត្ថភាពក្នុងការមើលឃើញ ការស្តាប់លឺ និងការនិយាយ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ដៃទាំងសងខាង ឬ ម្រាមទាំងអស់ និង មេដៃទាំងសងខាង	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ទាំងស្រុងនៃសមត្ថភាពក្នុងការមើលឃើញនៃភ្នែកទាំង សងខាង	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ពិការភាពជាអចិន្ត្រៃយ៍	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	របួសដែលបណ្តាលឱ្យគេងមួយកន្លែងជាអចិន្ត្រៃយ៍	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ដៃម្ខាងពីស្មា	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ដៃម្ខាងនៅចន្លោះស្មា និង កែងដៃ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ដៃម្ខាងពីកែងដៃ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍
	ការបាត់បង់ដៃម្ខាងនៅចន្លោះកែងដៃ និង កដៃ	រហូតដល់កម្រិតដែលបាន កំណត់លើតារាងអត្ថប្រយោជន៍



ការបាត់បង់ដៃម្ខាងពីកដៃ	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ជើងម្ខាងពីត្រគាក	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ជើងម្ខាងនៅចន្លោះជង្គង់ និងត្រគាក	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ជើងម្ខាងក្រោមជង្គង់	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ភ្នែកម្ខាងទាំងស្រុង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់សមត្ថភាពក្នុងការមើលឃើញនៃភ្នែកម្ខាងលើកលែងតែការមើលឃើញពន្លឺ	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់កែវភ្នែកម្ខាង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ម្រាមទាំងបួន និង មេដៃនៃដៃម្ខាង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ម្រាមទាំងបួននៃដៃទាំងសងខាង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់មេដៃនៃដៃម្ខាង	
- 2 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- 1 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ម្រាមដៃចង្កូលនៃដៃម្ខាង	
- 3 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- 2 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- 1 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ម្រាមដៃកណ្តាល ម្រាមដៃនាង កូនដៃនៃដៃម្ខាង	
- 3 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- 2 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍



- 1 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ឆ្នឹងនៃប្រអប់ដៃ	
- ម្រាមទី1 ឬទី 2	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- ម្រាមទី3 ទី4 ឬទី 5	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់ម្រាមជើងនៃជើងតែម្ខាង	
- ម្រាមទាំងអស់	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- មេជើង 2 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- មេជើង 1 ថ្នាំង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- ប្រសិនបើបាត់បង់ម្រាមជើងច្រើនជាងមួយ ក្រៅពីមេជើង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺ	
- ត្រចៀកទាំងសងខាង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
- ត្រចៀកម្ខាង	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
ការបាត់បង់សមត្ថភាពក្នុងការនិយាយ	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍
3. អត្ថប្រយោជន៍លើការព្យាបាលដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ	រហូតដល់កម្រិតដែលបានកំណត់លើតារាងអត្ថប្រយោជន៍

V. ការបង់បុព្វលាភធានារ៉ាប់រង

5. ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយផ្សេងៗដែលបានកំណត់ដោយក្រុមហ៊ុន។ លិខិតតម្កល់ប្រាក់ដែលមានសុពលភាព ឬការកាត់បុព្វលាភធានារ៉ាប់រងចេញពីគណនីដែលបង្ហាញក្នុងរបាយការណ៍គណនីរបស់អ្នកត្រូវបានចាត់ទុកថាជាភស្តុតាងនៃការបានបង់ប្រាក់រួច។
6. ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែម ត្រូវដូចជាមួយនឹងចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងមូលដ្ឋានធានីថ្មី។ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងបន្ថែមនឹងត្រូវផ្លាស់ប្តូរ ប្រសិនបើចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងមូលដ្ឋានត្រូវបានផ្លាស់ប្តូរដោយម្ចាស់បណ្ណសន្យារ៉ាប់រង។



7. ខ និងលក្ខខណ្ឌធានារ៉ាប់រងពាក់ព័ន្ធនឹងការបង់បុព្វលាភធានារ៉ាប់រង ត្រូវអនុលោមតាមផលិតផលធានារ៉ាប់រងមូលដ្ឋាន។

VI. ករណីមិនធានា

1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព និង អត្ថប្រយោជន៍លើពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងមិនធានាលើមរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយខាងក្រោមនេះ៖

- (i) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯងណាមួយទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ii) ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- (iii) ការរលូតកូន ការមានផ្ទៃពោះ ការសម្រាលកូន ឬផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ លើកលែងតែព្រឹត្តិការណ៍បែបនេះត្រូវបានបង្កឡើងដោយសារគ្រោះថ្នាក់ចៃដន្យ
- (iv) ឧបទ្វីហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
- (v) ទម្រង់ណាមួយនៃជំងឺផ្លូវចិត្ត ឬវិកលចរិត ឬ
- (vi) រោគកូន ការបង្កោតដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតឡើងដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
- (vii) របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹម មូសខាំ និងឃ្មុំទិច ឬ
- (viii) ការចូលរួមក្នុងកីឡាអាជីព ឬសកម្មភាពដែលមានគ្រោះថ្នាក់ដូចជា ការហាក់លោតពីទីអាកាសខ្ពស់ (skydiving) ការលោតឆ័ត្រយោង (parachuting) ការលោតពីទីខ្ពស់ដោយប្រើខ្សែរញ្ជូរ (bungee jumping) ការឡើងភ្នំ ប្រណាំង ការជ្រមុជទឹក (Scuba diving) ការប្រណាំងក្នុងទម្រង់ណាមួយ ឬ
- (ix) ការចូលរួមក្នុងការធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតាក្នុងយន្តហោះពាណិជ្ជកម្មដែលចុះបញ្ជីការត្រឹមត្រូវដែលធ្វើការជាប្រចាំតាមគន្លងផ្លូវអាកាស ឬខណៈពេលដែលសមាជិកអ្នកត្រូវបានធានារ៉ាប់រងធ្វើការជាអ្នកបើកយន្តហោះ ឬអ្នកបម្រើលើយន្តហោះណាមួយ ឬ
- (x) កូដកម្ម កុប្បកម្ម ចលាចលសង្គម ការបះបោរ ឬសកម្មភាពតេររជន ឬ
- (xi) សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ
- (xii) ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ឬ
- (xiii) អាវុធនុយក្លេអ៊ែរ ចំហាយសាយភាពជាតិវិទ្យុសកម្ម ឬវិទ្យុសកម្មពិតនូវនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីចំហេះនៃឥន្ធនៈនុយក្លេអ៊ែរ និងដំណើរការនៃការបំប្លែង ឬការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ ឬ
- (xiv) មរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យដែលបណ្តាលមកពីជំងឺ ឬមេរោគណាមួយ ឬ



- (xv) ពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុនកាលបរិច្ឆេទដែលបណ្តុះបណ្តាលរ៉ាប់រងមានសុពលភាព ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព។

2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើការព្យាបាលដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

ផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងមិនធានាលើការព្យាបាលលើរបួសស្នាម ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយខាងក្រោមនេះ៖

- (i) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯងណាមួយទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ii) បទល្មើសព្រហ្មទណ្ឌដែលបានប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តដោយម្ចាស់បណ្តុះបណ្តាលរ៉ាប់រង ឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- (iii) ការរលូតកូន ការមានផ្ទៃពោះ ការសម្រាលកូនឬផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ ឬ
- (iv) ឧបទ្វីហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
- (v) ទម្រង់ណាមួយនៃជំងឺផ្លូវចិត្តឬរីកលចរិក ឬ
- (vi) រោគកូន ការបង្ករោគដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតខ្វះ ដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
- (vii) របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹម មូសខាំ និងឃ្មុំទិច ឬ
- (viii) ការចូលរួមក្នុងកីឡាអាជីព ឬសកម្មភាពដែលមានគ្រោះថ្នាក់ដូចជា ការហាក់លោតពីទីអាកាសខ្ពស់ (skydiving) ការលោតឆ័ត្រយោង (parachuting) ការលោតពីទីខ្ពស់ដោយប្រើខ្សែរញ្ជូរ (bungee jumping) ការឡើងភ្នំ ប្រណាំង ការជ្រមុជទឹក (Scuba diving) ការប្រណាំងក្នុងទម្រង់ណាមួយ ឬ
- (ix) កូដកម្ម កុប្បកម្ម ចលាចលសង្គម ការបះបោរ ឬសកម្មភាពភេរវជន ឬ
- (x) សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ
- (xi) ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ឬ
- (xii) អាវុធនុយក្លេអ៊ែរ ចំហាយសាយភាពជាតិវិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីចំហេះនៃឥន្ធនៈនុយក្លេអ៊ែរ និងដំណើរការនៃការបំប្លែង ឬការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ ឬ
- (xiii) ការព្យាបាលដែលបណ្តាលមកពីជំងឺ ឬមេរោគណាមួយ ឬ
- (xiv) ការព្យាបាលមុនកាលបរិច្ឆេទនៃសុពលភាពបណ្តុះបណ្តាលរ៉ាប់រង ឬការព្យាបាលដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យមុនកាលបរិច្ឆេទនៃសុពលភាពបណ្តុះបណ្តាលរ៉ាប់រង ឬ
- (xv) ការព្យាបាលដែលមិនមានភាពចាំបាច់។

VII. ទីតាំងភូមិសាស្ត្រនៃការធានា

បណ្តុះបណ្តាលរ៉ាប់រងនេះ ផ្តល់ការការពារដល់សមាជិកអ្នកត្រូវបានធានារ៉ាប់រងទូទាំងពិភពលោក។



VIII. លក្ខណៈសម្បត្តិរបស់អ្នកទទួលផល

សមាជិកអ្នកត្រូវបានធានារ៉ាប់រងម្នាក់ៗ ត្រូវកំណត់បុគ្គលជាអ្នកទទួលផលជាលាយលក្ខណ៍អក្សរ ដែលនឹងទទួលបាន អត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ហើយការ កំណត់នេះត្រូវរក្សាទុកជាមួយម្ចាស់បណ្ណសន្យារ៉ាប់រង។ ខ និងលក្ខខណ្ឌនានាដែលពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់ អ្នកទទួលផល ត្រូវអនុលោមតាមផលិតផលធានារ៉ាប់រងមូលដ្ឋាន។

IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

ប្រសិនបើគូភាគីណាមួយ មានបំណងចង់ធ្វើការកែប្រែអត្ថប្រយោជន៍ណាមួយ ឬ ខ និងលក្ខខណ្ឌណាមួយ ដែលមាន ក្នុងផលិតផលធានារ៉ាប់រងបន្ថែមនេះ ការកែប្រែនោះ ត្រូវធ្វើឡើងដោយការយល់ព្រមរបស់គូភាគីតាមរយៈបង្គិលខ្មៅ រាល់បង្គិលខ្មៅទាំងអស់នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ នឹងត្រូវចងក្រងជាមួយគ្រប់សមាជិកអ្នកត្រូវបានធានារ៉ាប់រង មុន ឬនៅ ឬក្រោយកាលបរិច្ឆេទនៃសុពលភាពរបស់បង្គិលខ្មៅ។ បង្គិលខ្មៅនេះត្រូវចុះហត្ថលេខាដោយបុគ្គលដែលក្រុម ហ៊ុនបានផ្តល់សិទ្ធិ។

X. ការបន្តកិច្ចសន្យាធានារ៉ាប់រង

អនុវត្តតាមបណ្ណសន្យារ៉ាប់រងមូលដ្ឋាន

XI. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ផលិតផលធានារ៉ាប់រងបន្ថែមនេះ ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិនៅពេល៖

- (iii) ផលិតផលធានារ៉ាប់រងបន្ថែមនេះ ដល់កាលបរិច្ឆេទផុតកំណត់ ត្រូវបានបញ្ចប់ អស់សុពលភាព លុបចោល ឬ
- (iv) សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ
- (v) ទឹកប្រាក់ធានារ៉ាប់រងនៃអត្ថប្រយោជន៍លើពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រហូតដល់ 100% (មួយរយភាគរយ) ដូចដែលបានកំណត់លើវិញ្ញាបនបត្រធានារ៉ាប់រង ឬ
- (vi) បណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដល់កាលបរិច្ឆេទផុតកំណត់ ត្រូវបានបញ្ចប់ អស់សុពលភាព លុបចោល ឬត្រូវបាន បោះបង់

ដោយយកករណីណាមួយដែលកើតឡើងមុនគេ។

ម្ចាស់បណ្ណសន្យារ៉ាប់រងអាចធ្វើការស្នើសុំដើម្បីបញ្ចប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ ក្នុងពេលណាមួយក៏បាន ដោយ សរសេរជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន (នៅក្នុងទម្រង់ដែលក្រុមហ៊ុនបានកំណត់ជូន)។ ប្រសិនបើ ម្ចាស់បណ្ណ សន្យារ៉ាប់រងស្នើសុំបញ្ចប់បណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទផ្សេងក្រៅពីកាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រង នោះនឹងមិនមានការបង្វិលបុព្វលាភធានារ៉ាប់រងសងវិញត្រូវអនុវត្តឡើយ (ប្រសិនបើមាន)។ ការបញ្ចប់បណ្ណសន្យារ៉ាប់រង ត្រូវធ្វើឡើង ដោយមិនត្រូវប៉ះពាល់ដល់ការទាមទារសំណងណាមួយ ដែលកើតមានមុនកាលបរិច្ឆេទនៃការបញ្ចប់បណ្ណ សន្យារ៉ាប់រងនេះ។



ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការបញ្ចប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ នឹងមិនបង្កើតជាទំនួលខុសត្រូវណាមួយរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែ ក្រុមហ៊ុននឹងបង់បុព្វលាភធានារ៉ាប់រងនេះជូនវិញដោយពុំមានផ្តល់ជូនការប្រាក់។

XII. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង

អនុវត្តតាមបណ្តាសន្យារ៉ាប់រងមូលដ្ឋាន

XIII. ការទាមទារសំណង

1. លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង

អនុវត្តតាមបណ្តាសន្យារ៉ាប់រងមូលដ្ឋាន

2. នីតិវិធីនៃការផ្តល់ព័ត៌មាន

អនុវត្តតាមបណ្តាសន្យារ៉ាប់រងមូលដ្ឋាន

3. ឯកសារចាំបាច់ ឬភស្តុតាងបញ្ជាក់

(i) ឯកសារភស្តុតាងនៃអត្ថប្រយោជន៍លើមរណភាព និង ពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

- a. ខណៈពេលដែលបានទទួលការជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណង នូវទម្រង់បែបបទទាមទារសំណង ដើម្បីបំពេញ និងដាក់ភស្តុតាងបញ្ជាក់អំពីមរណភាព ឬពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យក្នុងរយៈពេល 24 (ម្ភៃបួន) ម៉ោង។
- b. ក្រុមហ៊ុននឹងកំណត់ថា ភស្តុតាងបញ្ជាក់អំពីមរណភាព ឬពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យដែលបានដាក់ជូនក្រុមហ៊ុនគ្រប់លក្ខខណ្ឌដូចបានកំណត់នៅក្នុងបណ្តាសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមានសិទ្ធិស្នើឱ្យមានការពិនិត្យសមាជិកអ្នកត្រូវបានធានារ៉ាប់រង និង/ឬ ពិនិត្យលើភស្តុតាងបង្ហាញពីមូលហេតុដែលនាំអោយឈានដល់មរណភាព ឬពិការភាពដែលបង្កដោយគ្រោះថ្នាក់ចៃដន្យនោះ ដោយបុគ្គលដែលជ្រើសរើសដោយក្រុមហ៊ុន។

(ii) ឯកសារភស្តុតាងនៃអត្ថប្រយោជន៍ការព្យាបាលដែលបង្កដោយគ្រោះថ្នាក់ចៃដន្យ

រាល់ឯកសារ និងភស្តុតាងបញ្ជាក់ ដែលរួមបញ្ចូលតែមិនកំណត់ត្រឹម វិក្កយបត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្ត្រ របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្ត្រផ្សេងទៀតត្រូវដាក់ភ្ជាប់ជាមួយទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន។ រាល់ឯកសារវេជ្ជសាស្ត្រទាំងអស់ ត្រូវតែចេញដោយ និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្ត្រដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រនៅក្នុងប្រទេស។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការស្នើសុំឯកសារដែលចាំបាច់បន្ថែម សម្រាប់គោលបំណងនៃដំណើរការការទាមទារសំណងរបស់អ្នក។

ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការស្នើសុំឯកសារដែលចាំបាច់បន្ថែម សម្រាប់គោលបំណងនៃដំណើរការការទាមទារសំណងរបស់អ្នក។

4. រយៈពេលនៃការទូទាត់សំណង

អនុវត្តតាមបណ្តាសន្យារ៉ាប់រងមូលដ្ឋាន



5. នីតិវិធីក្នុងការទូទាត់សំណង

អនុវត្តតាមបណ្តុំសន្យារ៉ាប់រងមូលដ្ឋាន

XIV. ការរក្សាការព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

XV. ការផ្សះផ្សាវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

XVI. ផែនយុត្តាធិការ

កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមផែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។